

ឧបសម្ព័ន្ធទី២នៃប្រកាស លេខ៤១៥ ប្រក.កសក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២

“ស្តីពីនីតិវិធីនិងការតម្រូវបម្រើបម្រាស់សម្រាប់ការចុះបញ្ជីជីកសិកម្ម”

សេចក្តីអះអាងព័ត៌មាននិងទិន្នន័យស្តីពីជីកសិកម្មដែលស្នើសុំការចុះបញ្ជី

CLARIFICATION INFORMATION AND DATA FOR THE APPLICATION OF FERTILIZER REGISTRATION

I- ព័ត៌មានទូទៅស្តីពីផលិតផល (Information on the products)

១-ប្រភេទជីកសិកម្មឬប្រភេទ (Type/ Specification of fertilizer)

២-ទម្រង់លក្ខណៈ (Characteristic) ៖

- លក្ខណៈរូប (Physical feature)

- លក្ខណៈគីមី (Chemical feature)

៣-សមាសធាតុធានា/អះអាង (Guaranteed/ Declared Composition)

៤-វិញ្ញាបនបត្របញ្ជាក់បម្រើបម្រាស់ធានាពីប្រទេសប្រកបដោយផ្តល់ផ្តល់៖

(Certificate of Guaranteed Analysis from supplier/ country of origin)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

-លទ្ធផលវិភាគសមាសធាតុចេញដោយមន្ទីរពិសោធន៍ជាតិឬមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់៖

-មានភ្ជាប់..... -គ្មានភ្ជាប់.....

៥-ប្រភេទនិងទំហំសំបកវេចខ្ចប់ (Type/ Size of packing)

៦-ទម្ងន់និងចំណុះផលិតផលក្នុងសំបកវេចខ្ចប់ (Net weight/ capacity of product)

៧-គំរូសំបកវេចខ្ចប់ (Sample of package) ៖ -មានភ្ជាប់ -គ្មានភ្ជាប់

៨-សេចក្តីសង្ខេបស្តីពីដំណើរការលាយផ្សំ (Description on the production process)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

៩-ប្រភពនិងប្រភេទវត្ថុធាតុដើម (Source and kind of raw materials)

១០-ដំណាំគោលដៅត្រូវប្រើ (Target Crops)

II- សំណាកផលិតផល (Sample of products)

១-សំណាកសម្រាប់វិភាគ៖ ចំនួន សំណាក/បរិមាណ ៖

២-សំណាកសម្រាប់សាកល្បងដីប្រសិទ្ធភាព៖ ចំនួន..... សំណាក/បរិមាណ ៖

៣-វិធីសាស្ត្រវិភាគ (Method of Analysis)

៤-ស្ថានីយ/អ្នកស្រាវជ្រាវដែលធ្វើការសាកល្បងលើទីវាលពិសោធន៍ (Station/ Researcher handling experimentation field test)

៥-ទិន្នន័យសាកល្បងភ្នាក់ងារចម្លងជំងឺ (Test of Pathogens)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

៦-ទិន្នន័យសាកល្បងលោហៈធ្ងន់ (Test for Heavy Metal)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

៧-ទិន្នន័យសាកល្បងស្មៅចង្រៃនិងសត្វល្អិតចង្រៃ (Test for weeds seeds and insects)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

III- ស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ (Label in Khmer)

១-ចំពោះជីទឹក (For liquid fertilizer)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

២-ចំពោះជីគោក (For solid fertilizer)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

IV- ព្រឹត្តិបត្របច្ចេកទេសនៃជីកសិកម្មចេញពីប្រទេសប្រភពដើម (Brochure on technical specification from the country of origin)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

V- ទិន្នន័យជីវប្រសិទ្ធភាពចេញពីប្រទេសប្រភពដើម (Bio-efficacy from the country of origin)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

VI-លទ្ធផលសាកល្បងជីវប្រសិទ្ធភាពលើទីវាលពិសោធន៍ ចេញដោយស្ថានីយពិសោធន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬដោយអ្នកស្រាវជ្រាវដែលមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (Results on Bio-efficacy test at field trial station)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

VII-របាយការណ៍ពិនិត្យ វាយតម្លៃទីតាំង និងដំណើរការលាយផ្សំ

“សម្រាប់ផលិតកម្មក្នុងស្រុក” (Report on formulation process and location assesements)

-មានភ្ជាប់..... -គ្មានភ្ជាប់.....

VIII- សេចក្តីបញ្ជាក់អះអាង (Certification / clarification)

ខ្ញុំសូមបញ្ជាក់អះអាងថាព័ត៌មាននិងឯកសារជូនភ្ជាប់ទាំងអស់រួមទាំងឧបសម្ព័ន្ធភ្ជាប់សម្រាប់ស្នើសុំ
ការចុះបញ្ជីជីកម្មខាងលើ គឺពិតនិងត្រឹមត្រូវប្រាកដមែន។

ដើម្បីជាសក្ខីភាពពេលនេះ ខ្ញុំសូមចុះហត្ថលេខាជាភស្តុតាងនៅកាលបរិច្ឆេទដូចខាងក្រោម:

I HEREBY certify that the foregoing data information including those in the annexes
hereof are true and correct.

រាជធានីភ្នំពេញ, ថ្ងៃទី.....ខែ.....ឆ្នាំ ២០.....ម៉ោង.....

Phnom Penh, Day.....Time.....

ហត្ថលេខានិងត្រា
នាយកគ្រប់គ្រងក្រុមហ៊ុន

(Name and Signature / Stamp of company's director)